

អាហារសម្រន់

នំឈើប និងហ្កាត
ទំរទំឡាបន្ទះជាមួយទឹកជ្រលក់ផ្លែប៊ឺរខាប់
និងប៉េងប៉ោះសាល់សា

មីកបំពង
ជាមួយទឹកស៊ីអ៊ីវក្រូចឆ្មារហ៊ីរ

ដំឡូងបំពងហ្កាដា
ដំឡូងចៀនជាមួយទឹកជ្រលក់ហ្កាដា

ផ្កាខាត់ណាប៉ូបខន
ជាមួយទឹកម្ទេសខៀវ

ប៊ឺរសាខីឡា
សាច់មាន់ជាមួយទឹកជ្រលក់ផ្លែប៊ឺរខាប់ និងគ្រឹមជូរ

អាហារសុខភាព

ញាំសាច់គោ
សាច់គោ ប៉េងប៉ោះ ខ្លឹមបារាំង ត្រសក់
សណ្តែកដីលីង ម្ទេស

ញាំសាខ្នាត់ស៊ីហ្សា
សាច់ជ្រូកបីជាន់ ស៊ូត ត្រីអាន់ឆ្លី សាខ្នាត់រ៉ូម៉េន
ឈើសប៉ាម៉េហ្សង់ នំប៉័ងគ្រូតុង

ចានផ្លុក
បាយស៊ូស៊ី ត្រីធួណា ផ្លែប៊ឺរ សណ្តែកខៀវ
ត្រសក់ គ្រាប់ល្ង វ៉ាន់តាន់បន្ទះ

សាខ្នាត់វ៉ាល់ដូហ្វហ្វីណែល
ប៉ោមខៀវ សែឡ្វីវី វីលណាត់ ហ្វីណែល
ទឹកជ្រលក់យ៉ាអូទឹកឃ្មុំ

រសជាតិបែបអាស៊ីអាគ្នេយ៍

ការីមាន់ខ្មែរ
ជាមួយគ្រប់ សណ្តែកក្តុរ និងបាយស

ខតោហ្វិចិន
ជាមួយផ្សិត កាវ៉ុត សណ្តែកបារាំង និងបាយស

បាតុតេនាស្លាត
ជាមួយបាយស្រី និងនាខ្មែរ

បាយនាបែបថៃ
ជាមួយគ្រឿងសមុទ្រ ម្នាស់ ម្ទេសប្លោក
សណ្តែក និងស្លឹកខ្លឹម

សាច់គោនា និងមីស្រយ
ជាមួយខាត់ណា កាវ៉ុត និងទឹកក្រវីរសជាតិស៊ូត

អាហារចម្រុះ

ប៊ឺហ្គីរសាច់គោ
ជាមួយសាច់ជ្រូកបីជាន់ ឈើសអ៊ីតាលី
សាខ្នាត់ និងទឹកជ្រលក់ស្រីវ៉ាប៉ាម៉ាឃ្មុំ

ត្រីស៊ីបាសចៀន
ជាមួយដំឡូងចំណិត និងបន្លែអាំង

ក្លឹបសាំងរីច
ជាមួយសាច់ជ្រូកបីជាន់ សាច់ហែម ឈើស ផ្លែប៊ឺរ
ស៊ូត សាខ្នាត់ ប៉េងប៉ោះ ជ្រក់ និងទឹកខ្លឹមលើនំប៉័ងដី

សាច់មាន់បំពងស្រយ
ជាមួយដំឡូងបំពង បន្លែ និងទឹកជ្រលក់ហែណាន

ការងើម

1 ស្លាបព្រា

2 ស្លាបព្រា

3 ស្លាបព្រា

វ៉ានីឡា | ដូង | ទុររន | ក្រូចឆ្មារ | ស្ករក្តុក | ស្រូវប៊ឺរ

បង្ហែម

នំឈើសខេករសជាតិស្វាយ
ផ្លែឈើស្រស់

នំផាយរសជាតិប៉ោម

ម្ហូបបូស



SCAN THE QR CODE
TO SEE WHERE NAGAWORLD IS
PLANTING TREES WITH EACH DRINK!



+855 23 263 031 | dining@nagaworld.com

